

**វគ្គបណ្តុះបណ្តាល  
ស្តីពី  
ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិវគ្គទី១  
សណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប  
ថ្ងៃទី១៧-២១ មករា ឆ្នាំ២០២២**

**១. គោលបំណងវគ្គ**

វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់សិក្ខាកាម៖

- យល់ដឹងពីទស្សនទាន និងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
- ប្រើប្រាស់វិធីសាស្ត្រប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់សម្រាប់ការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ។
- ដំណើរការឥណទានសហគមន៍ក្នុងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ
- មានលទ្ធភាពសម្របសម្រួលដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដោយមានការចូលរួម

**៣. រយៈពេល និងទីកន្លែង**

វគ្គនេះនឹងរៀបចំនៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប មានរយៈពេល០៥ ថ្ងៃ គឺពីថ្ងៃទី១៧ ដល់២១ ខែមករា ឆ្នាំ ២០២២

**៤. អ្នកចូលរួម**

អ្នកចូលរួមក្នុងវគ្គនេះមានចំនួន ២៩ នាក់ (សិក្ខាកាម ២៥នាក់ និងអ្នកសម្របសម្រួល ៤នាក់) ក្នុងនោះមាន

- មន្ត្រីមន្ទីរបរិស្ថាន ចំនួន ៨នាក់ ក្នុងនោះ មានខេត្តព្រះវិហារ ៣ នាក់, ខេត្តកំពង់ធំ ៣នាក់, ខេត្ត ក្រចេះ១ នាក់, ស្ទឹងត្រែង ១នាក់។
- មន្ត្រីក្រសួងបរិស្ថាន៩នាក់ (នាយកដ្ឋានជីវភាពសហគមន៍ ៥នាក់, មន្ត្រីបង្គោលយេនឌ័រក្រសួង ២នាក់ និងសមាជិកគណៈកម្មការ ២នាក់
- មន្ត្រីអង្គការ វីឌូហ្វ (RECOFTC) ចំនួន៩នាក់

**អ្នកសម្របសម្រួលចំនួន ៤ នាក់**

- ទីប្រឹក្សាបណ្តុះបណ្តាលឯករាជ្យ ១នាក់
- មន្ត្រីសម្របសម្រួល វីឌូហ្វ ៣នាក់

| ល.រ | អ្នកចូលរួម                                       | តួនាទី/ស្ថាប័ន                         | ចំនួន |
|-----|--|--|-------|
| ១   | ទីប្រឹក្សាបណ្តុះបណ្តាល                           | ទីប្រឹក្សាឯករាជ្យរៀបចំវគ្គបណ្តុះបណ្តាល | ១     |
| ២   | គណៈកម្មការប្រឹក្សាយោបល<br>PAFF3 (ក្រសួងបរិស្ថាន) | សម្របសម្រួលវគ្គ                        | ២     |
| ៣   | RECOFTC  | មន្ត្រីសម្របសម្រួលវគ្គ                 | ៣     |

|      |                       |                                  |        |
|------|-----------------------|----------------------------------|--------|
| ៤    | មន្ត្រីនាយកដ្ឋាន      | នាយកដ្ឋានជីវភាពសហគមន៍            | ៥      |
| ៥    | មន្ត្រីបង្គោល យេនឌ័រ  | ក្រសួងបរិស្ថាន                   | ២      |
| ៦    | មន្ត្រីមន្ទីរបរិស្ថាន | ខេត្តកំពង់ធំ                     | ៣      |
| ៧    | មន្ត្រីមន្ទីរបរិស្ថាន | ខេត្តព្រះវិហារ                   | ២      |
| ៨    | មន្ត្រីមន្ទីរបរិស្ថាន | ខេត្តស្ទឹងត្រែង                  | ១      |
| ១០   | មន្ត្រីមន្ទីរបរិស្ថាន | ខេត្តក្រចេះ                      | ១      |
| ១១   | RECOFTC ភ្នំពេញ       | មន្ត្រី RECOFTC ភ្នំពេញ ចូលរួម   | ៤      |
| ១៤   | RECOFTC កំពង់ធំ       | មន្ត្រី RECOFTC កំពង់ធំ ចូលរួម   | ២      |
| ១៥   | RECOFTC ព្រះវិហារ     | មន្ត្រី RECOFTC ព្រះវិហារ ចូលរួម | ២      |
| ១៦   | RECOFTC ពោធិ៍សាត់     | មន្ត្រី RECOFTC ពោធិ៍សាត់ ចូលរួម | ១      |
| សរុប |                       |                                  | ២៩នាក់ |

**វគ្គបណ្តុះបណ្តាល  
ស្តីពី  
ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ**

ថ្ងៃទី១៧-២១ មករា ឆ្នាំ២០២២  
សណ្ឋាគារអង្គរមីរ៉ាខែល  
ខេត្តសៀមរាប

| ថ្ងៃ   | ប្រធានបទ   | គោលបំណង   | វិធីសាស្ត្រ           | សម្របសម្រួល                  |
|--|--|---|-----------------------|------------------------------|
| ថ្ងៃទី១  | ១៧ មករា ២០២២   |   |                       |                              |
| <b>ថ្ងៃទី១៖ ផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ (CPAMP)</b> |  |   |                       |                              |
| 08:00- 08:30   | ✦ ចុះឈ្មោះ   |   |                       | អ្នកសម្របសម្រួល & គ្រូបង្គោល |
| 08:30- 09:00   | ✦ ការណែនាំខ្លួន  |   |                       |                              |
| 09:00- 09:30   | ✦ ការរំពឹងទុកក្នុងវគ្គបណ្តុះបណ្តាល   |   |                       |                              |
| 09.30-10:00  | ✦ ការបង្ហាញពីគោលបំណង និងកម្មវិធីវគ្គ   | <ul style="list-style-type: none"> <li>• បញ្ជីវគ្គមាន</li> <li>• ស្គាល់គ្នាទៅវិញទៅមក</li> <li>• ដើម្បីឆ្លុះបញ្ចាំងពេលវេលាបង្កើត</li> <li>• បង្ហាញពីគោលបំណង និងរយៈពេល</li> </ul>   |                       |                              |
| 10.00-10.30  | សម្រាកអាហារសម្រន់  |   |                       |                              |
| 10.30-11.00  | ✦ អ្នកចូលរួមបំពេញសំណួរមុនពេលចាប់ផ្តើមវគ្គ( Pre test )  | <ul style="list-style-type: none"> <li>• រក្សាចម្ងាយពីចំណេះដឹងរបស់អ្នកចូលរួមមុនពេលចាប់ផ្តើមវគ្គ</li> </ul>  | បំពេញតារាងសំណួរ       | សិក្ខាកាមទាំងអស់             |
| 11:00-11:45  | <ul style="list-style-type: none"> <li>✦ និយមន័យផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ តើអ្វីជាផែនការ? តើអ្វីជាការគ្រប់គ្រង?</li> <li>✦ ហេតុអ្វីចាំបាច់ត្រូវការធ្វើផែនការគ្រប់គ្រង?</li> </ul> | <ul style="list-style-type: none"> <li>• ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការរៀបចំផែនការគ្រប់គ្រង</li> <li>• ពន្យល់ពីហេតុផល និងសារៈសំខាន់នៃការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និង ទំនាក់ទំនងរវាងផែនការគ្រប់គ្រង និងដំណើរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ</li> </ul> | បំផុសគំនិត & បទបង្ហាញ | សិក្ខាកាម & គ្រូបង្គោល       |
| 11:45-1:30   | សម្រាកអាហារថ្ងៃត្រង់   |   |                       |                              |
| 1:30-2:15  | ✦ ជំហានក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ (CPAMP) និងអ្នកពាក់ព័ន្ធដែលចូលរួម   | <ul style="list-style-type: none"> <li>• ពន្យល់ពីជំហានទាំងអស់នៃដំណើរការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍សកម្មភាព និងលទ្ធផលរំពឹងទុកនានាពីសកម្មភាពទាំងនោះ</li> </ul>   | បំផុសគំនិត & បទបង្ហាញ | សិក្ខាកាម & គ្រូបង្គោល       |

| ថ្ងៃ   | ប្រធានបទ   | គោលបំណង  | វិធីសាស្ត្រ              | សម្របសម្រួល            |
|--|--|--|--------------------------|------------------------|
|  |  | <ul style="list-style-type: none"> <li>• កំណត់បាននូវគំនិតដំបូងសម្រាប់ ជម្រើស/គោលបំណង គ្រប់គ្រងសម្រាប់តំបន់នីមួយៗ ព្រមទាំង (តំបន់ដែលត្រូវធ្វើសារពើភ័ណ្ណ ឬធ្វើការប៉ាន់ប្រមាណធនធាន)</li> <li>• យល់ពីតួនាទី និងការទទួលខុសត្រូវនានារបស់ពួកគាត់ក្នុងការរៀបចំអភិវឌ្ឍន៍ផែនការគ្រប់គ្រង និងមានអន្ត្រា: ក្នុងការ ចូលរួមក្នុងដំណើរការរៀបចំ</li> </ul> |                          |                        |
| 2.15-3.00  | * ព័ត៌មានត្រូវការសម្រាប់ CPAMP   | <ul style="list-style-type: none"> <li>• កត់ត្រានូវរាល់ព័ត៌មាននានាដែលត្រូវការសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងកំណត់បាននូវព័ត៌មាននានាដែលនៅខ្វះខាត និងព័ត៌មានបន្ទាប់បន្សំនានា</li> </ul>  | ពិភាក្សាក្រុម & បទបង្ហាញ | សិក្ខាកាម & គ្រូបង្គោល |
| 3:00-3:30  | សម្រាកអាហារសម្រន់  |  |                          |                        |
| 3:30-5:00  | * វិធីសាស្ត្រក្នុងការធ្វើផែនការគ្រប់គ្រងការប៉ាន់ប្រមាណធនធាន                                | <ul style="list-style-type: none"> <li>• ពន្យល់ពីអ្វីទៅជាការប៉ាន់ប្រមាណធនធានដោយមានការចូលរួម ហេតុផល ភាពសំខាន់ ដែលកំណត់ ព្រៃឈើអនុផលព្រៃឈើ សត្វព្រៃ ជីវៈចម្រុះ វប្បធម៌សង្គម និងផ្សេងៗ</li> <li>• ពន្យល់ពីរបៀបនៃការអនុវត្តការប៉ាន់ប្រមាណធនធានព្រៃសហគមន៍ដោយមានការចូលរួម</li> </ul>  | បំផុសគំនិត & បទបង្ហាញ    | សិក្ខាកាម & គ្រូបង្គោល |
| <b>ថ្ងៃទី២</b>   | <b>១៨ មករា ២០២២</b>  |  |                          |                        |
| <b>ថ្ងៃទី២៖ ការប៉ាន់ប្រមាណធនធាន និងតម្រូវការប្រើប្រាស់</b> |  |  |                          |                        |
| 08:00-08:30  | រំលឹកមេរៀនថ្ងៃទី១  | រំលឹកមេរៀនដែលបានរៀន និងបំពេញបន្ថែមនូវចំណុចខ្វះខាត  | ល្បែងដំឡូងក្តៅ           | សិក្ខាកាម & គ្រូបង្គោល |
| 8.30-10.00   | * ការប៉ាន់ប្រមាណតម្រូវការប្រើប្រាស់៖ កម្រងសំណួរ និង ឧបករណ៍ PRA (ការវិភាគនិន្នាការនៃការប្រើ | <ul style="list-style-type: none"> <li>• កត់ត្រានូវរាល់ឧបករណ៍ដោយមានការចូលរួមនានាក្នុងការអនុវត្តការប៉ាន់ប្រមាណតម្រូវការប្រើប្រាស់ធនធានដោយមានការចូលរួម</li> </ul>  | បំផុសគំនិត & បទបង្ហាញ    | សិក្ខាកាម & គ្រូបង្គោល |

| ថ្ងៃ   | ប្រធានបទ  | គោលបំណង   | វិធីសាស្ត្រ               | សម្របសម្រួល            |
|--|---|---|---------------------------|------------------------|
|  | ប្រាប់ធនធាន, ការចាត់អទិភាពនៃការប្រើប្រាស់   | <ul style="list-style-type: none"> <li>អាចពន្យល់ពីដំណើរការនានាក្នុងការអនុវត្តការវិភាគទំនោរ និងប្រើប្រាស់នូវលទ្ធផល</li> </ul>  |                           |                        |
| 10:00-10:30  | សម្រាកអាហារសម្រន់   | -   |                           |                        |
| 10:30-11:45  | <ul style="list-style-type: none"> <li>ការប៉ាន់ប្រមាណតម្លៃការប្រើប្រាស់៖ កម្រងសំណួរ និង ឧបករណ៍ PRA (ការវិភាគនិទ្ទាការនៃការប្រើប្រាស់ធនធាន, ការចាត់អទិភាពនៃការប្រើប្រាស់)</li> </ul> | <ul style="list-style-type: none"> <li>កត់ត្រានូវរាល់ឧបករណ៍ដោយមានការចូលរួមនានាក្នុងការអនុវត្តការប៉ាន់ប្រមាណតម្លៃការប្រើប្រាស់ធនធានដោយមានការចូលរួម</li> <li>អាចពន្យល់ពីដំណើរការនានាក្នុងការអនុវត្តការវិភាគទំនោរ និងប្រើប្រាស់នូវលទ្ធផល</li> </ul>          | បំផុសគំនិត & បទបង្ហាញ     | សិក្ខាកាម & គ្រូបង្គោល |
| 11:45-1:30   | សម្រាកអាហារថ្ងៃត្រង់  |   |                           |                        |
| 1:30-3:00  | <ul style="list-style-type: none"> <li>វិធីសាស្ត្រកំណត់តំបន់គ្រប់គ្រង</li> </ul>  | <ul style="list-style-type: none"> <li>ពិនិត្យនូវប្រភេទព្រៃ និងការកំណត់ព្រំប្រទល់តំបន់គ្រប់គ្រងនានា</li> </ul>  | បំផុសគំនិត & បទបង្ហាញ     | សិក្ខាកាម & គ្រូបង្គោល |
| 3:00-3:30  | សម្រាកអាហារសម្រន់   |   |                           |                        |
| 3:30-4:45  | <ul style="list-style-type: none"> <li>វិធីសាស្ត្រកំណត់តំបន់គ្រប់គ្រង</li> </ul>  | ពិនិត្យនូវប្រភេទព្រៃ និងការកំណត់ព្រំប្រទល់តំបន់គ្រប់គ្រងនានា  |                           | សិក្ខាកាម & គ្រូបង្គោល |
| <b>ថ្ងៃទី៣</b>   | <b>១៩ មករា ២០២២</b>   |   |                           |                        |
| <b>ផ្នែកទី៣៖ ការធ្វើសារពើភ័ណ្ឌសម្រាប់សហគមន៍តម្រូវការការពារធម្មជាតិ</b> |   |   |                           |                        |
| 8:00-08:30   | រំលឹកមេរៀនថ្ងៃទី២   | <ul style="list-style-type: none"> <li>រំលឹកមេរៀនដែលបានរៀន និងបំពេញបន្ថែមនូវចំណុចខ្លះខាត</li> </ul>   | ល្បែងដំឡូងក្តៅ            | សិក្ខាកាម & គ្រូបង្គោល |
| 8:30-10:00   | <ul style="list-style-type: none"> <li>ការធ្វើសារពើភ័ណ្ឌ៖ តើអ្វីទៅជាការធ្វើសារពើភ័ណ្ឌ? ហេតុអ្វីត្រូវការធ្វើសារពើភ័ណ្ឌ</li> </ul>  | <ul style="list-style-type: none"> <li>ពន្យល់តើអ្វីទៅជាការធ្វើសារពើភ័ណ្ឌ និងហេតុអ្វីត្រូវការធ្វើសារពើភ័ណ្ឌនៅក្នុងដំណើរការរៀបចំផែនការគ្រប់គ្រង</li> <li>ពន្យល់ពីលក្ខណៈវិនិច្ឆ័យក្នុងការកំណត់ថា តំបន់មួយ ត្រូវធ្វើសារពើភ័ណ្ឌ ឬប៉ាន់ប្រមាណដោយរហ័ស</li> </ul> | ក្រុមពិភាក្សា និងបទបង្ហាញ | សិក្ខាកាម & គ្រូបង្គោល |
| 10:00-10:30  | សម្រាកអាហារសម្រន់   |   |                           |                        |
| 10:30-11:45  | <ul style="list-style-type: none"> <li>វិធីសាស្ត្រធ្វើសារពើភ័ណ្ឌព្រៃសហគមន៍</li> </ul>   | <ul style="list-style-type: none"> <li>ពន្យល់ពីតំរូវការក្នុងការរៀបចំធ្វើសារពើភ័ណ្ឌ និងពិនិត្យឡើងវិញនូវព័ត៌មានទូទៅនៅក្នុងមេរៀនទី១</li> </ul>   | បំផុសគំនិត & បទបង្ហាញ     | សិក្ខាកាម & គ្រូបង្គោល |

| ថ្ងៃ  | ប្រធានបទ                                 | គោលបំណង   | វិធីសាស្ត្រ                          | សម្របសម្រួល            |
|---|--|---|--------------------------------------|------------------------|
|   |  | <ul style="list-style-type: none"> <li>ពិភាក្សារៀបចំសារៈសំខាន់នៃព័ត៌មានសំរាប់ធ្វើសារពើភ័ណ្ណ និងផែនការគ្រប់គ្រង</li> </ul>   |                                      |                        |
| 11:45-1:30  | សម្រាកអាហារថ្ងៃត្រង់                     |   |                                      |                        |
| 1:30-3:00   | ✦ ការរៀបចំសំរាប់ការចុះមូលដ្ឋាន           | <ul style="list-style-type: none"> <li>រៀបចំ និងពិភាក្សាលើការងារនានាសម្រាប់ចុះអនុវត្តជាក់ស្តែង សមាសភាគក្រុម ឧបករណ៍នានា សម្ភារៈ ទម្រង់ និងតម្រូវការចាំបាច់នានា</li> </ul>  | រៀបចំសំភារៈសម្រាប់ការចុះវាល          | ទាំងអស់គ្នា            |
| 3:00-3:30   | សម្រាកអាហារសម្រន់                        |   |                                      |                        |
| 3:30-4:45   | ✦ ការរៀបចំសំរាប់ការចុះមូលដ្ឋាន           | <ul style="list-style-type: none"> <li>រៀបចំ និងពិភាក្សាលើការងារនានាសម្រាប់ចុះអនុវត្តជាក់ស្តែង សមាសភាគក្រុម ឧបករណ៍នានា សម្ភារៈ ទម្រង់ និងតម្រូវការចាំបាច់នានា</li> </ul>  | រៀបចំសំភារៈសម្រាប់ការចុះវាល          | ទាំងអស់គ្នា            |
| <b>ថ្ងៃទី៤</b>  | <b>២០ មករា ២០២២</b>                      |   |                                      |                        |
| <b>ថ្ងៃទី៤៖ ចុះអនុវត្តនៅទីវាល</b>   |  |   |                                      |                        |
| 8:00-12:00  | ✦ ការចុះអនុវត្តនៅផ្ទាល់នៅទីវាល           | <ul style="list-style-type: none"> <li>អនុវត្តផ្ទាល់នៅទីវាលបន្ទាប់ពីសិក្សាលើទីស្តី</li> <li>ទាញយកនូវមេរៀនសំខាន់ៗពីការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន និងភ្ជាប់នូវការអនុវត្តការរៀបចំផែនការលើការប៉ាន់ (ប្រមាណ ធនធាន/ព្រៃឈើ(អនុផល)ការធ្វើសារពើភ័ណ្ណដោយមានការចូលរួមនិងកំណត់នូវភាពប្រឈមនានា ព្រមទាំងរកដំណោះស្រាយបញ្ហាទាំងនោះ</li> </ul> | ចុះអនុវត្តនៅទីវាល និងការឆ្លុះបញ្ចាំង | សិក្ខាកាម & គ្រូបង្គោល |
| 01:30-04:00   | ✦ ឆ្លុះបញ្ចាំងធ្វើការឆ្លុះបញ្ចាំងនៅទីវាល | <ul style="list-style-type: none"> <li>បង្ហាញនូវការងារតាមក្រុម និងចែករំលែកមេរៀន និងបទពិសោធន៍នានា</li> </ul>   | បទបង្ហាញតាមក្រុម                     | សិក្ខាកាម & គ្រូបង្គោល |
| 04:00-05:30   | ត្រឡប់មកទីរួមខេត្តសៀមរាប                 |   |                                      |                        |
| <b>ថ្ងៃទី៥</b>  | <b>២១ មករា ២០២២</b>                      |   |                                      |                        |
| <b>ថ្ងៃទី៥៖ ដំណើរការរៀបចំផែនការសហគមន៍ក្នុង ផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ</b> |  |   |                                      |                        |

| ថ្ងៃ  | ប្រធានបទ  | គោលបំណង   | វិធីសាស្ត្រ                                  | សម្របសម្រួល            |
|---|---|---|--|------------------------|
| 08:30-9:45  | ទស្សនទាននៃឥណទានសហគមន៍   | <ul style="list-style-type: none"> <li>យល់ដឹងពីគោលគំនិតរួមនិងសារសំខាន់នៃឥណទានសហគមន៍</li> </ul>  | សំនួរបំផុសគំនិត                              | វីឌីអូ<br>RECOFTC      |
| 09:45-10:00                                       | សម្រាកអាហារសម្រន់   |   |  |                        |
| 10:00-12:00                                       | យន្តការការបញ្ជ្រាបដំណើរការឥណទានសហគមន៍ក្នុងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ  | <ul style="list-style-type: none"> <li>យល់ដឹងពីដំណាក់ក្នុងការគ្រប់គ្រងឥណទានសហគមន៍</li> </ul>  | បទបង្ហាញពីដំណាក់ក្នុងការគ្រប់គ្រងឥណទានសហគមន៍ | វីឌីអូ<br>RECOFTC      |
| 12:00-01:30                                       | អាហារថ្ងៃត្រង់  |   |  |                        |
| <b>ផ្នែកទី៦៖ ផែនការសកម្មភាពសម្រាប់វគ្គបន្ទាប់</b> |   |   |  |                        |
| 01:30-03:30                                       | <ul style="list-style-type: none"> <li>ផែនការសកម្មភាពសម្រាប់អនុវត្តដល់ដល់ខេត្តគោលដៅ ពីដំណើរការអនុវត្តផែនការគ្រប់គ្រង និងឥណទានសហគមន៍តំបន់ការពារធម្មជាតិ</li> </ul> | <ul style="list-style-type: none"> <li>អនុវត្តដោយអ្នកចូលរួម</li> <li>ប្រមូលព័ត៌មានរួមមានប៉ាន់ប្រមាណធនធាន ការធ្វើសារពើភ័ណ្ឌព្រៃឈើ និងការកំណត់តំបន់</li> <li>បញ្ជ្រាបដំណើរការឥណទានក្នុងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ</li> </ul> | ពិភាក្សាតាមខេត្តគោលដៅ                        | សិក្ខាកាម & គ្រូបង្គោល |
| 03.30-03.45                                       | សម្រាកអាហារសម្រន់   |   |  |                        |
| 03.45-04.20                                       | <ul style="list-style-type: none"> <li>បង្ហាញផែនការតាមខេត្តគោលដៅ</li> </ul>   | <ul style="list-style-type: none"> <li>សិក្ខាកាម មានផែនការសំរាប់អនុវត្តក្នុងខេត្តគោលដៅ</li> </ul>   | បង្ហាញតាមក្រុមរួម                            | សិក្ខាកាមទាំងអស់       |
| 04.20-04.45                                       | <ul style="list-style-type: none"> <li>បំពេញសំនួរបញ្ចប់វគ្គ (Post Test )</li> </ul>   | <ul style="list-style-type: none"> <li>ឆ្លុះបញ្ចាំងពីចំណេះដឹងមុន និងក្រោយចូលរួមវគ្គបណ្តុះបណ្តាល</li> </ul>  | សំណួរ និងចម្លើយ                              | សិក្ខាកាមទាំងអស់       |
| 04:45-:5:00                                       | <ul style="list-style-type: none"> <li>វាយតម្លៃវគ្គ</li> </ul>  | <ul style="list-style-type: none"> <li>កែលម្អ និងមេរៀនល្អៗតាមរយៈវគ្គ</li> </ul>   | សំណួរ និងចម្លើយ                              | សិក្ខាកាមទាំងអស់       |